

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

ជូនចំពោះ ក្រុមគ្រួសាររបស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្សឺណែវ៖

ជាបឋម សូមអរគុណចំពោះការអត់ធ្មត់ និងការបត់បែនរបស់លោកអ្នកនៅពេលដែលយើងកំពុងពុះពារផលប៉ះពាល់ ជាច្រើនដោយអាកាសធាតុមិនល្អកាលពីម្សិលមិញមកលើប្រតិបត្តិការក្រសួងអប់រំរបស់យើង។ ការប្រាស្រ័យទាក់ទង របស់យើងនៅថ្ងៃនេះ បានផ្តល់ជូនយើងពេលវេលាជាងពេលដែលយើងចង់បាន ហើយយើងសូមអភ័យទោសចំពោះការ រំខានដល់ក្រុមគ្រួសាររបស់យើង។ សូមជ្រាបថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយផ្អែកលើព័ត៌មានល្អបំផុតដែល មាននៅពេលនោះ ហើយមានផែនការដើម្បីគាំទ្រដល់បុគ្គលិក និងសិស្សដែលកំពុងធ្វើដំណើរទៅសាលារៀនផុតទៅ ហើយ ព្រមទាំងសិស្សដែលចាប់ផ្តើមចូលរៀននៅម៉ោងក្រោយៗ។

គោលបំណងរបស់យើងនៅពេលនេះគឺ ចែករំលែកព័ត៌មានថ្មីៗបន្ថែមដែលទាក់ទងនឹងប្រតិបត្តិការសាលាជាមួយក្រុម គ្រួសាររបស់យើងឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន។ នេះគឺជាអ្វីៗដែលលោកអ្នកអាចរំពឹងទុកសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក៖

សម្រាប់ថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា

- សាលាទាំងអស់នឹងចេញពីរៀនតាមម៉ោងធម្មតា។ បុគ្គលិកទាំងអស់នឹងនៅតែស្ថិតនៅក្នុងសាលារហូតដល់ សិស្សទាំងអស់ត្រូវមានអ្នកមកយក ឬចេញដោយសុវត្ថិភាព។
- សកម្មភាពក្រោយម៉ោងរៀនទាំងអស់ត្រូវបានលុបចោល។ នេះរួមបញ្ចូលទាំង ការហាត់ហ្វឹកហ្វឺន កីឡា សកម្មភាពក្រៅម៉ោងរៀន និងការមើលថែក្រោយម៉ោងរៀន។
- **សូមបញ្ជាក់៖** SEPTA បានបញ្ជាក់ថានៅពេលនេះពួកគេនឹងបន្តផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូននៅគ្រប់តំបន់ ទាំងអស់នៃទីក្រុង ដោយមិនរាប់បញ្ចូលតំបន់ Manayunk និង Roxborough។ ក្រុមគ្រួសារ និងបុគ្គលិក ទាំងអស់ ត្រូវរំពឹងថា SEPTA នឹងរថយន្តដឹកសិស្សពណ៌លឿង នឹងមានការយឺតយ៉ាវនៅម៉ោងក្រោយៗនៅ ថ្ងៃនេះ។
- បុគ្គលិកសាលា នឹងធ្វើការទាក់ទងដោយផ្ទាល់ជាមួយក្រុមគ្រួសារអំពីម៉ោងចេញពីរៀនសម្រាប់សាលាដូច ខាងក្រោមនេះ ដែលស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់៖ សាលាបឋមសិក្សា Shawmont សាលា Cook-Wissahickon សាលា AMY Northwest សាលា Thomas Mifflin សាលា Academies at Roxborough និងវិទ្យាល័យ Walter B. Saul។ SEPTA បានបញ្ជាក់ថា សេវាកម្មរបស់ពួកគេនឹងមាននៅ ពេលនោះដើម្បីគាំទ្រដល់ការដឹកជញ្ជូនសិស្ស និងបុគ្គលិក ដែលប្រកបដោយសុវត្ថិភាព។

- សាលាទាំងអស់ត្រូវធ្វើយ៉ាងណាឱ្យសិស្សយកកុំព្យូទ័រ Chromebooks ទៅផ្ទះជាមួយពួកគេ នៅថ្ងៃនេះ ហើយផ្តល់ឱ្យសិស្សនូវបណ្តាញតភ្ជាប់ Google ឬ Zoom ដែលត្រូវការដើម្បីគាំទ្រដល់ការសិក្សាតាមអ៊ិនធឺណិតនៅថ្ងៃស្អែក។

សម្រាប់ថ្ងៃស្អែក ថ្ងៃសុក្រ ទី៣ ខែកញ្ញា

ទីក្រុងបានផ្តល់ដំណឹងថា ស្ថានភាពផ្លូវ និងផលប៉ះពាល់ផ្សេងៗដោយខ្យល់ព្យុះនេះនឹងមិនប្រសើរឡើងទេនៅថ្ងៃស្អែក។ ដូច្នេះ៖

- សាលារបស់ក្រសួងអប់រំទាំងអស់នឹងចូលរួមក្នុងការសិក្សាតាមអ៊ិនធឺណិត ១០០%។ អាគារសាលានឹងត្រូវបិទ ហើយគ្មានការសិក្សា ឬការបង្ហាត់បង្រៀន នៅក្នុងថ្នាក់ដោយផ្ទាល់ទេ។
  - ការបង្ហាត់បង្រៀននឹងធ្វើតាមកាលវិភាគ [នៅត្រង់នេះ \(here\)](#) ហើយគ្រូនឹងបន្តប្រើ [គម្រោងសិក្សា \(Academic Framework\)](#) ដើម្បីរៀបចំផែនការ និងប្រតិបត្តិមេរៀន។
- សិស្សានុសិស្សដែលចូលរួមក្នុងការសិក្សាតាមការនៅដាច់ដោយឡែកពីគេ នឹងចូលរួមក្នុងវគ្គសិក្សា ឬថ្នាក់រៀនរបស់ពួកគេ នៅថ្ងៃសុក្រ។
- សកម្មភាពក្រោយម៉ោងរៀនទាំងអស់ត្រូវបានលុបចោល។ នេះរួមបញ្ចូលទាំង ការហាត់ហ្វឹកហ្វឺន កីឡា សកម្មភាពក្រៅម៉ោងរៀន និងការមើលថែក្រោយម៉ោងរៀន។
- មជ្ឈមណ្ឌលអប់រំរបស់ក្រសួងអប់រំនៅ 440 N. Broad Street ក៏នឹងបិទដែរ បុគ្គលិកត្រូវធ្វើការពីចម្ងាយ។

ផលប៉ះពាល់ដោយខ្យល់ព្យុះមកលើទីក្រុងទាំងមូលរបស់យើងគឺជាស្ថានភាពវិវត្តឥតឈប់ឈរ។ យើងនឹងនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសំខាន់ៗទាំងអស់នៃទីក្រុងហ្វីឡាដែលហ្វ៊ា ហើយនឹងផ្តល់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ តាមត្រូវការ នៅពេលដែលយើងបន្តតាមដានឥទ្ធិពលនៃខ្យល់ព្យុះនេះ។ សូមអរគុណចំពោះការបន្តការប្តេជ្ញាចិត្ត និងការគាំទ្រដល់សិស្ស និងសាលារៀនរបស់យើងនៅពេលនេះ។

ដោយក្តីស្មោះស្ម័គ្រ

*ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ៊ា  
ការិយាល័យទំនាក់ទំនង*